

បណ្ណសន្យារ៉ាប់រងខ្នាតតូច

ប្រការ ១៖ និយមន័យ

- **មរណភាពដោយគ្រោះថ្នាក់ចៃដន្យ** សំដៅដល់ការបាត់បង់ជីវិតភ្លាមៗ ដោយគ្រោះថ្នាក់ចៃដន្យកើតឡើងក្នុងកំឡុងពេលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។
- **ប្រាក់សម្រាកពេទ្យ(Prak Somrak Pet)** ជាការផ្តល់ប្រាក់ក្នុងការសម្រាកពេទ្យក្នុងកំឡុងពេលកិច្ចសន្យាធានារ៉ាប់រង នៅមានសុពលភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកពេទ្យដែលបណ្តាលមកពី ការគ្រោះថ្នាក់ ឬជម្ងឺ។ អ្នកត្រូវបានធានារ៉ាប់រង ត្រូវសម្រាកពេទ្យយ៉ាងហោចណាស់រយៈពេល ១២ ម៉ោងជាប់ៗគ្នា។
- **ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍** សំដៅដល់ការបាត់បង់ ឬបាត់បង់សមត្ថភាពនៃអវយវៈណាមួយ ដូចជា ដៃជើង និងភ្នែកក្នុងកំឡុងពេលកិច្ចសន្យាធានារ៉ាប់រងនៅមានសុពលភាព។ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖
 - ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍ នៃដៃទាំងសងខាង ឬជើងទាំងសងខាង ឬភ្នែកទាំងសងខាង
 - ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍ នៃជើងមួយចំហៀង ឬដៃមួយចំហៀង ឬភ្នែកម្ខាង
 - ការបាត់បង់ចក្ខុប្រសាទ សំដៅលើការពិការភ្នែកទាំងស្រុង ហើយមិនអាចព្យាបាលបាន។
 - ការបាត់បង់ដៃឬជើង សំដៅដល់ការបាត់បង់ដោយការដាច់អវយវៈពេញលេញនៃកងដៃ ឬកងជើង រួមទាំងការបាត់បង់អវយវៈទាំងអស់ និងមិនអាចប្រើប្រាស់បានហើយមិនអាចត្រឡប់ដូចដើមបាន។
- **ជម្ងឺធ្ងន់ធ្ងរ** ក្នុងន័យនេះសំដៅលើ ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្លុត ជំងឺលើសឈាម និងជំងឺតម្រងនោម។

ប្រការ ២៖ អត្ថប្រយោជន៍នៃការធានា

ក្នុងកំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងមានសុពលភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងធានារ៉ាប់រងដោយផ្អែកលើបណ្ណសន្យារ៉ាប់រងដូចខាងក្រោម៖

២.១. មរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ៖

- ក) ក្រុមហ៊ុនធានារ៉ាប់រងផ្តល់ការទូទាត់ជាអត្ថប្រយោជន៍សរុបទៅឱ្យអ្នកទទួលផល ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ។ សុពលភាព នៃបណ្ណសន្យារ៉ាប់រង នឹងត្រូវបានបញ្ចប់បន្ទាប់ពីសំណងធានារ៉ាប់រងត្រូវបានទូទាត់រួចរាល់ទៅកាន់អ្នកទទួលផល។
- ខ) អត្ថប្រយោជន៍៖ ចំនួនទឹកប្រាក់សំណងគឺរហូតដល់អតិបរមានៃទឹកប្រាក់ធានារ៉ាប់រងដែលបានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។




២.២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ៖

- ក) ក្រុមហ៊ុនធានារ៉ាប់រងផ្តល់ការទូទាត់ជាអត្ថប្រយោជន៍សរុបទៅឱ្យអ្នកទទួលបាន ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ជួបហានិភ័យដែលបណ្តាលឱ្យពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ សុពលភាពនៃបណ្ណសន្យារ៉ាប់រង នឹងត្រូវបានបញ្ចប់បន្ទាប់ពីសំណងធានារ៉ាប់រងត្រូវបានទូទាត់រួចរាល់ទៅកាន់អ្នកទទួលបាន។
- ខ) អត្ថប្រយោជន៍៖ ចំនួនទឹកប្រាក់សំណង គឺរហូតដល់អតិបរមានៃទឹកប្រាក់ធានារ៉ាប់រងដែលបានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

២.៣. ប្រាក់សម្រាកពេទ្យ (ជាជម្រើស)

- ក) លុះត្រាតែមានការបញ្ជាក់ក្នុងកិច្ចសន្យាធានារ៉ាប់រងមិនដូច្នេះកិច្ចសន្យានេះនឹងមិនត្រូវបានធានាលើប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬដោយសារជំងឺឡើយ។
- ខ) អត្ថប្រយោជន៍នៃប្រាក់សម្រាកពេទ្យ ត្រូវបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ហើយខ្ពស់បំផុតត្រឹម៖
 - ៣ (បី) ថ្ងៃ សម្រាប់ការធានារយៈពេលមួយខែ។
 - ៨ (ប្រាំបី) ថ្ងៃ សម្រាប់ការធានារយៈពេលមួយត្រីមាស។
 - ១៥ (ដប់ប្រាំ) ថ្ងៃ សម្រាប់ការធានារយៈពេលមួយឆមាស។
 - ៣០ (សាមសិប) ថ្ងៃ សម្រាប់ការធានារយៈពេលមួយឆ្នាំ។

ប្រការ ៣៖ ករណីមិនធានា

៣.១. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (TPD)

ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទូទាត់សំណងទេ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ របស់អ្នកត្រូវបានធានារ៉ាប់រង បណ្តាលមកពី៖

1. មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងរយៈពេល៦០(ហុកសិប)ថ្ងៃ ដំបូងគិតចាប់ពីថ្ងៃចាប់ផ្តើមនៃកិច្ចសន្យាធានារ៉ាប់រង ដែលបណ្តាលមកពីជំងឺធ្ងន់ធ្ងរ។
2. មេរោគភាពស៊ាំរបស់មនុស្ស (HIV), ជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងអេដស៍។
3. ការប៉ុនប៉ងប្រព្រឹត្ត ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពខុសច្បាប់ណាមួយ។



4. ការចូលរួមក្នុងសកម្មភាពដូចជា សង្គ្រាម ការឈ្លានពាន បដិវត្តន៍ ការបះបោរ កុប្បកម្មស៊ីវិល ការបះបោរ ប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
5. ជំងឺរាតត្បាតណាមួយសំដៅលើការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរដែលកំណត់ដោយក្រសួងសុខាភិបាល។
6. មរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍ដែលអ្នកត្រូវបានធានា បំពេញកាតព្វកិច្ចជាកងកម្លាំង ប្រដាប់អាវុធ (យោធា ប៉ូលីស ឆ្នាំប្រដាប់អាវុធ) ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
7. ពិការភាពណាមួយ ដែលបណ្តាលមកពីជំងឺរឺបូសឬការព្យាបាលរបស់អ្នកត្រូវបានធានារ៉ាប់រងមុនថ្ងៃចាប់ ផ្តើមបណ្ណសន្យារ៉ាប់រង។
8. មរណភាព ឬពិការភាពណាមួយដែលកើតចេញពីសកម្មភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ខណៈពេល ដែលស្ថិតនៅក្រោមឥទ្ធិពលនៃជាតិអាល់កុលកម្រិត 0.8 ក្រាមក្នុងមួយលីត្រក្នុងឈាមឡើងលើ ឬគ្រឿង ញៀនដែលមានលក្ខណៈបង្កគ្រោះថ្នាក់ដល់កម្រិតដែលមិនអាចគ្រប់គ្រងអាម្មណ៍បាន។

៣.២. ប្រាក់សម្រាកពេទ្យ (Prak Somrak Pet)

ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទូទាត់សំណងទេ ប្រសិនបើការសម្រាកពេទ្យបណ្តាលមកពី៖

- 1) ការធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ឬរបួសដោយចេតនាលើខ្លួនឯង ខណៈពេលដែលស្មារតីល្អ ឬ វិកលចរិត។
- 2) ការសម្រាកព្យាបាល ឬការថែទាំសុខភាពពីការញៀនគ្រឿងញៀនខុសច្បាប់ ការស្រវឹង ការគ្រឿង ជំងឺ កាមរោគ និងផលវិបាករបស់វា ជំងឺអេដស៍ និងជំងឺដែលទាក់ទងនឹងមេរោគអេដស៍។
- 3) ការព្យាយាមប្រព្រឹត្ត ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពខុសច្បាប់ណាមួយ។
- 4) ការចូលរួមក្នុងសកម្មភាពដូចជា សង្គ្រាម ការឈ្លានពាន បដិវត្តន៍ ការបះបោរ កុប្បកម្មស៊ីវិល ការបះបោរ ប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- 5) ជំងឺរាតត្បាតណាមួយ សំដៅលើការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរដែលកំណត់ដោយក្រសួងសុខាភិបាល និងជំងឺ ឆ្លងណាមួយដែលតម្រូវឱ្យមានការធ្វើចត្តាឡីស័កដោយអាជ្ញាធរ។
- 6) ការវះកាត់កែសម្ផស្ស/កែសម្ផស្ស ការពិនិត្យភ្នែក វ៉ែនតា និងកែតម្រូវកំហុសឆ្លងនៃភ្នែក (Radial Keratotomy ឬ Lasik)។
- 7) ការថែទាំសុខភាពមាត់ធ្មេញ។
- 8) ការព្យាបាល ឬការវះកាត់ណាមួយសម្រាប់ការខុសប្រក្រតីពីកំណើត ឬពិការភាព រួមទាំងលក្ខខណ្ឌតំណ ពូជ។

- 9) ការមានផ្ទៃពោះ ការសម្រាលកូន ការរំលូតកូន និងការថែទាំមុន ឬក្រោយសម្រាល និងការ
រំកាត់ ឬការព្យាបាលដែលទាក់ទងនឹងភាពអសមត្ថភាពបន្តពូជ ឬការគ្រៀវ ។
- 10) វិទ្យុសកម្មអ៊ីយ៉ូដ ឬការបំពុលដោយសារធាតុវិទ្យុសកម្មពីតន្ត្រះនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរណា
មួយពីដំណើរការនៃការបំបែកនុយក្លេអ៊ែរ។
- 11) ការស៊ើបអង្កេត និងព្យាបាលជំងឺនៃការគេង និងការស្រមុក ការព្យាបាលដោយអរម៉ូនជំនួស។
- 12) ជំងឺផ្លូវចិត្ត ផ្លូវចិត្ត ឬសរសៃប្រសាទ(រួមទាំងជំងឺសរសៃប្រសាទនិងរោគសញ្ញាផ្លូវកាយឬផ្លូវចិត្ត)។
- 13) ជំងឺ ឬរបួសដែលកើតចេញពីការប្រណាំងគ្រប់ប្រភេទ (លើកលែងតែការប្រណាំងជើង) កីឡាដែលមាន
គ្រោះថ្នាក់ដូចជា ប៉ុន្តែមិនកំណត់ចំពោះការលោតទម្លាក់ខ្លួន ការជិះស្ព័រលើទឹក សកម្មភាពក្រោមទឹកដែល
តម្រូវឱ្យមានឧបករណ៍ដកដង្ហើម កីឡាជួរវង់ កីឡាអាជីព និងសកម្មភាពខុសច្បាប់។

ប្រការ ៤ ៖ ទីតាំងភូមិសាស្ត្រនៃការធានា

បណ្ណសន្យារ៉ាប់រងនេះមានសុពលភាពអនុវត្តលើការធានាចំពោះហានិភ័យដែលកើតឡើងដែលបណ្តាលឱ្យអ្នកត្រូវ
បានធានារ៉ាប់រង ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា និងទូទាំងប្រទេស។

ប្រការ ៥ ៖ លក្ខណៈសម្បត្តិនៃអ្នកទទួលផល

- អ្នកទទួលផល នៃផលិតផលធានារ៉ាប់រងនេះ អាចជាម្ចាស់បណ្ណសន្យារ៉ាប់រង សាច់ញាតិបង្កើត ឪពុក ម្តាយ ប្តី
ប្រពន្ធ ឪពុកម្តាយក្មេក ឬអាណាព្យាបាល (ដែលមានលិខិតបញ្ជាក់ពីទំនាក់ទំនងត្រឹមត្រូវ)។
- នៅពេលបំពេញបែបបទស្នើសុំធានារ៉ាប់រង អ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងអាចកំណត់អ្នកទទួល
ផលមួយ ឬច្រើននាក់ ដើម្បីទទួលសំណងធានារ៉ាប់រង។ ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានា
រ៉ាប់រងចង់ផ្លាស់ប្តូរអ្នកទទួលផល ក្នុងកំឡុងពេលកិច្ចសន្យាធានារ៉ាប់រងមានសុពលភាព អ្នកត្រូវបានធានារ៉ាប់រង
ត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រុមហ៊ុនធានារ៉ាប់រង ដើម្បីឱ្យក្រុមហ៊ុនធានារ៉ាប់រងយល់ព្រមកែប្រែលើ
កិច្ចសន្យាធានារ៉ាប់រង ឬចេញនូវកិច្ចសន្យាធានារ៉ាប់រងបន្ថែមទើបការផ្លាស់ប្តូរមានសុពលភាព។
- ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង បានទទួលមរណភាពដោយសារការធ្វើឃាតដោយផ្ទាល់ ឬអ្នកទទួលផលនោះ
ជាចាតី ឬសហចាតី ឬអ្នកផ្ដើមគំនិត ឬអ្នកផ្សំគំនិត អ្នកទទួលផលនោះត្រូវបានបាត់សិទ្ធិជាអ្នកទទួលផល។
អត្ថប្រយោជន៍នៃការធានារ៉ាប់រង នឹងត្រូវផ្តល់ឱ្យអ្នកទទួលផលដទៃទៀតដូចមានចែងតាមលំដាប់ខាងក្រោម។
- ប្រសិនបើអ្នកទទួលផលមានអាយុក្រោមដប់ប្រាំបី (១៥)ឆ្នាំ នឹងត្រូវកំណត់យកអាណាព្យាបាល របស់អ្នកទទួល
ផលរូបនោះជាអ្នកតំណាងមានសិទ្ធិទទួលនូវសំណងធានារ៉ាប់រង។ អ្នកតំណាងមានសិទ្ធិទទួលសំណងធានារ៉ាប់
រងត្រូវភ្ជាប់មកជាមួយ នូវឯកសារដែលមានលិខិតបញ្ជាក់ពីទំនាក់ទំនង ត្រឹមត្រូវជាមួយអ្នកទទួលផល។




- ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលបានផលចំណូលបញ្ជាក់នៅក្នុងទម្រង់បែបបទស្នើសុំធានារ៉ាប់រងទេ អត្ថប្រយោជន៍ដែលនៅសល់ត្រូវបង់ទៅឱ្យសមាជិកផ្ទាល់នៃគ្រួសារអ្នកដែលត្រូវបានធានារ៉ាប់រងតាមលំដាប់ដូច ខាងក្រោម៖
 - ប្តីប្រពន្ធ៖ អ្នកទាមទារត្រូវផ្តល់សំបុត្រអាពាហ៍ពិពាហ៍ជាកស្ថាននៃទំនាក់ទំនង។
 - កូនដែលមានអាយុលើសពី 18 ឆ្នាំ៖ អ្នកទាមទារត្រូវផ្តល់សំបុត្រកំណើត និងសៀវភៅគ្រួសារជាកស្ថាននៃទំនាក់ទំនង។
 - ឪពុកម្តាយ៖ អ្នកទាមទារត្រូវផ្តល់សៀវភៅគ្រួសារជាកស្ថាននៃទំនាក់ទំនង។

ប្រការ ៦៖ ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

- ក្នុងកំឡុងពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងនេះ អ្នកស្នើសុំធានារ៉ាប់រងអាចជូនដំណឹងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីកែប្រែខ្លឹមសារមួយចំនួននៃកិច្ចសន្យាធានារ៉ាប់រងនេះបាន។ កាលបរិច្ឆេទមានសុពលភាព នៃការកែប្រែខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងនេះអាចចរចា និងព្រមព្រៀងរវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង។
- នៅពេលដែលអ្នកស្នើសុំធានារ៉ាប់រង ឬក្រុមហ៊ុនធានារ៉ាប់រងបានដឹងថាអាយុពិតរបស់អ្នកត្រូវបានធានារ៉ាប់រងត្រូវបានបំពេញខុស អ្នកស្នើសុំធានារ៉ាប់រង ឬក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការកែប្រែព័ត៌មានអំពីអាយុនោះឱ្យបានទាន់ពេលវេលា។
- ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងប្តូរអាសយដ្ឋាន ឬព័ត៌មានទំនាក់ទំនងផ្សេងៗ អ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមមកកាន់ក្រុមហ៊ុនធានារ៉ាប់រង។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងខកខានក្នុងការអនុវត្តកាតព្វកិច្ចនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងជូនដំណឹងផ្សេងៗតាមរយៈអាសយដ្ឋាន និងព័ត៌មានទំនាក់ទំនងចុងក្រោយដែលក្រុមហ៊ុនធានារ៉ាប់រងមាន។

ប្រការ ៧៖ ការបន្តកិច្ចសន្យាធានារ៉ាប់រង

បណ្ណសន្យារ៉ាប់រងនេះអាចបន្តសុពលភាពថ្មីបានលុះត្រាតែមានការបញ្ជាក់អំពីការយល់ព្រមពីអ្នកត្រូវបានធានារ៉ាប់រងជាមុន។

ប្រការ ៨៖ ការបញ្ចប់ និងការលុបចោលកិច្ចសន្យាធានារ៉ាប់រង

អ្នកត្រូវបានធានារ៉ាប់រង អាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងនេះបាន ដោយមូលហេតុសមស្របដោយគ្រាន់តែធ្វើការជូនដំណឹងជាមុនក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងត្រូវបានបញ្ចប់មុនកាលកំណត់ អ្នកត្រូវបានធានារ៉ាប់រង នឹងត្រូវទទួលបាន ៩០% នៃបុព្វលាភធានារ៉ាប់រងដែលនៅសល់ បន្ទាប់ពីការ



កាត់កងសោហ៊ុយសម្រាប់រយៈពេលធានារ៉ាប់រងកន្លងមក។ ក្នុងករណីការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងក្រោយពេលមានហានិភ័យកើតឡើង ហើយក្រុមហ៊ុនបានទូទាត់សំណងរួចហើយ បុព្វលាភធានារ៉ាប់រងចំពោះរយៈពេលនៅសល់មិនត្រូវបានក្រុមហ៊ុនធានារ៉ាប់រងបង្វិលសងវិញឡើយ។

កិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានរកឃើញថា៖

- អ្នកត្រូវធានារ៉ាប់រងមានការលាក់លៀមឬប្រកាសអាយុមិនត្រឹមត្រូវពិតប្រាកដឬធ្វើប្រតិវិធីទុកសំណងដោយចេតនា ហើយបណ្តាលឱ្យមានការផ្លាស់ប្តូរកម្មវត្ថុនៃហានិភ័យ
- ការមិនបានបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ជាប់ៗគ្នា
- ក្នុងករណីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងលើសអាយុនៃការធានារ៉ាប់រង។

ប្រការ ៩៖ នីតិវិធីនៃការទាមទារសំណង

៩.១. លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំសំណងធានារ៉ាប់រង

អ្នកស្នើសុំសំណងធានារ៉ាប់រងគឺជាអ្នកទទួលបានផលដែលបានចែងក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

៩.២. នីតិវិធីនៃការផ្តល់ព័ត៌មាន

ការជូនដំណឹង និងភស្តុតាងនៃការទទួលបានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖

នៅពេលអ្នកត្រូវបានធានារ៉ាប់រងទទួលបានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ អ្នកទទួលបានផល ត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រង ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលបានមរណភាព លើកលែងតែ អ្នកទទួលបានផល មិនបានដឹងពីការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលបានមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ឬមិនបានដឹងថាមានបណ្តុសន្យារ៉ាប់រងរួចហើយ។ ក្នុងករណីនេះ អ្នកទទួលបានផលត្រូវតែជូនដំណឹងមកក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃ ចាប់ពីថ្ងៃទទួលបានដំណឹង នៃការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលបានមរណភាព ឬចាប់ពីថ្ងៃដែលដឹងថាមានបណ្តុសន្យារ៉ាប់រងរួចហើយ។

៩.៣. ការផ្តល់ឯកសារ ឬភស្តុតាងក្នុងការដោះស្រាយសំណងធានារ៉ាប់រង៖

- ក) អ្នកទទួលបានផលត្រូវផ្តល់ឯកសារភស្តុតាងជាផ្លូវការ និងបញ្ជាក់ការពិតពីអាជ្ញាធរមានសមត្ថកិច្ច ដែលបានបញ្ជាក់ពីការពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលបានមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។ អ្នកទទួលបានផល មានកាតព្វកិច្ចផ្តល់ឯកសារចាំបាច់បន្ថែមក្នុងករណីមានការស្នើសុំពីក្រុមហ៊ុនធានារ៉ាប់រង ដោយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់អ្នកទទួលបានផល។
- ខ) ឯកសារទាមទារសំណងត្រូវប្រគល់ជូនទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលហុកសិប (៦០) ថ្ងៃចាប់ពីថ្ងៃដែលកើតហេតុ ឬថ្ងៃដែលបានបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬទទួលបានមរណភាព។



គ) ឯកសារតម្រូវសម្រាប់ការ ស្នើសុំសំណងធានារ៉ាប់រង៖
 ការស្នើសុំសំណងធានារ៉ាប់រងត្រូវបានទូទាត់ ប្រសិនបើអ្នកទទួលបានប្រគល់ឯកសារដូចខាងក្រោម៖

១) ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រងក្នុងករណីទទួលមរណភាព៖

ល.រ	ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រង	មរណភាពដោយសារ គ្រោះថ្នាក់ចៃដន្យ	មរណភាព ដោយសារជំងឺ
១	ទម្រង់បែបបទស្នើសុំសំណងធានារ៉ាប់រងដែលបំពេញដោយអ្នកទទួល ផល	✓	✓
២	ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនសម្រាប់ករណីរបស់ អ្នកត្រូវបានធានារ៉ាប់រង ១ច្បាប់	✓	✓
៣	ឯកសារភស្តុតាងបញ្ជាក់ពីអ្នកទទួលបានផល (សៀវភៅគ្រួសារ សៀវភៅ ស្នាក់នៅ ឬកិច្ចសន្យាកម្ចី)	✓	✓
៤	ច្បាប់ថតចម្លងនៃកំណត់ហេតុរបាយការណ៍របស់ប៉ូលីសបញ្ជាក់អំពី ហេតុការណ៍	✓	
៥	សំបុត្រមរណភាព	✓	✓

២) ឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រងលើករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖

ល.រ	ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រង	ដោយគ្រោះថ្នាក់	ដោយជំងឺ
១	ទម្រង់បែបបទស្នើសុំសំណងធានារ៉ាប់រងដែលបំពេញដោយអ្នកទទួលបានផល	✓	✓
២	ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនសម្រាប់ករណីរបស់អ្នកត្រូវ បានធានារ៉ាប់រង ១ច្បាប់	✓	✓
៣	ឯកសារភស្តុតាងបញ្ជាក់ពីអ្នកទទួលបានផល (សៀវភៅគ្រួសារ សៀវភៅស្នាក់ នៅ ឬកិច្ចសន្យាកម្ចី)	✓	✓
៤	ច្បាប់ថតចម្លងនៃកំណត់ហេតុរបាយការណ៍ របស់ប៉ូលីសបញ្ជាក់អំពីហេតុ ការណ៍	✓	
៥	រូបថតនាពេលបច្ចុប្បន្នរបស់អ្នកត្រូវបានធានារ៉ាប់រង	✓	✓
៦	ឯកសារព្យាបាលដែលជាកស្ម័គ្រភាពនៃ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលចេញដោយមន្ទីរពេទ្យ ឬគ្លីនិកដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ	✓	✓



៣) ឯកសារតម្រូវសម្រាប់ប្រាក់សម្រាកពេទ្យ (Prak Somrak Pet)៖

ល.រ	ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រង	គ្រោះថ្នាក់ចៃដន្យ	ដោយជំងឺ
១	លិខិតទាមទារសំណងដែលបំពេញដោយអ្នកត្រូវបានធានា ឬអ្នកទទួលផល	✓	✓
២	ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន/សំបុត្រកំណើតរបស់អ្នកត្រូវបានធានា និងអ្នកទទួលផល	✓	✓
៣	លិខិតបញ្ជាក់ការចេញពីមន្ទីរពេទ្យ ឬគ្លីនិកដែលផ្តល់ដោយមន្ទីរពេទ្យ ឬគ្លីនិកមានអាជ្ញាប័ណ្ណត្រឹមត្រូវ	✓	✓
៤	របាយការណ៍វេជ្ជសាស្ត្រអំពីការព្យាបាល	✓	✓
៥	របាយការណ៍ប៉ូលីស (ប្រសិនបើមាន)	✓	

៩.៤. រយៈពេលអតិបរមានៃការទូទាត់សំណងធានារ៉ាប់រង

- ក) ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់អត្ថប្រយោជន៍ជូនទៅអ្នកទទួលផល នៅពេលដែលអ្នកទទួលផល បានបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុនធានារ៉ាប់រង។
- ខ) នៅពេលទទួលសំណុំបែបបទស្នើសុំសំណងធានារ៉ាប់រង និងភស្តុតាងក៏ដូចជាឯកសារដូចដែលបានបញ្ជាក់នៅខាងលើនេះក្រុមហ៊ុនធានារ៉ាប់រងនឹងផ្ទៀងផ្ទាត់ក្នុងរយៈពេលដប់ប្រាំ(១៥)ថ្ងៃនៃថ្ងៃធ្វើការ។ សម្រាប់ករណីស្មុគស្មាញនិងតម្រូវឱ្យមានការស៊ើបអង្កេតលើសពី ដប់ប្រាំ (១៥) ថ្ងៃនៃថ្ងៃធ្វើការ ក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅអ្នកត្រូវទទួលផលនៃការពន្យារពេលនោះ។

៩.៥. របៀបទូទាត់សំណងធានារ៉ាប់រង

- ក) ក្រោយពិនិត្យផ្ទៀងផ្ទាត់រួចរាល់ ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការផ្តល់សំណងធានារ៉ាប់រង ទៅកាន់អ្នកទទួលផលក្នុងរយៈពេលបី (៣)ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីសំណើត្រូវបានបដិសេធ ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញលិខិតជូនដំណឹងស្តីពី ការបដិសេធទៅកាន់អ្នកទទួលផលក្នុងរយៈពេលបី (៣)ថ្ងៃ នៃថ្ងៃធ្វើការដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់។
- ខ) ការទូទាត់សំណងអាចធ្វើតាមរយៈការផ្ទេរតាមធនាគារ ឬជាសេក ឬជាសាច់ប្រាក់សុទ្ធ។



ប្រការ ១០៖ ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូន ក្រុមហ៊ុនធានារ៉ាប់រង នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

ប្រការ ១១៖ ការផ្សះផ្សាវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រងភាគីណាមួយនៃភាគីវិវាទ អាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ចលើកលែងតែរឿងព្រហ្មទណ្ឌ។

ប្រការ ១២៖ ដែនយុត្តាធិការ

កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនរ៉ូយ៉ាល់ក្រុម ម៉ាយក្រូអ៊ីនស៊ុរ៉ង់ ម.ក

ហត្ថលេខា និងក្រា

អគ្គនាយក



លោក Johnny Wong Yon Siong